

ប៉ុស្តិ៍ សេវាថែទាំវេជ្ជសាស្ត្រ

ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ | WWW.POSTKHMER.COM

ការយកចិត្តទុកដាក់ សម្រាប់ ព្រះរាជាណាចក្រកម្ពុជា របាយការណ៍ពិសេស



វិទ្យាស្ថានប៉ាស្ទ័រ ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លង

អ្នកជំនាញខាងមីក្រូជីវសាស្ត្រ ជនជាតិបារាំងលោក Louis Pasteur បានបង្កើតវ៉ាក់សាំងជំងឺឆ្លង ១៨៨៥ ហើយ ១៩៥៥ ឆ្នាំ ក្រោយមកវិទ្យាស្ថានដែលដាក់ឈ្មោះតាមឈ្មោះរបស់លោក កំពុងតែខិតខំប្រឹងប្រែងដឹកនាំការប្រយុទ្ធប្រឆាំងជំងឺមួយនេះ។

មជ្ឈមណ្ឌលបង្ការជំងឺឆ្លង (RPC) នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញត្រូវបានបើកជាផ្លូវការក្នុងឆ្នាំ ១៩៩៥។ អស់រយៈពេល ២៥ ឆ្នាំមកនេះ RPC បានផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង ដល់មនុស្សជាង ៥០០ ០០០ នាក់ ដែលរងរបួសដោយសារសត្វខាំមកពីទូទាំងប្រទេស។

សារៈសំខាន់នៃសេវាកម្មដែលមជ្ឈមណ្ឌលផ្តល់ឱ្យនេះគឺជំនួយដល់អ្នកដែលបានបាត់បង់ការការពារប្រឆាំងនឹងជំងឺឆ្លង ២០ ០០០ នាក់ ក្នុង ១ ឆ្នាំគិតចាប់តាំងពីឆ្នាំ ២០០០ មក តែចំនួននេះបានកើនឡើងដល់ជិត ៨០ ០០០ នាក់កាលពីឆ្នាំមុន។

«ការបង្ការជំងឺឆ្លង នៅឯ RPC យើងមានផ្តល់សេវាកម្មទាំងសម្រាប់ការការពារក្រោយរងរបួសដោយសត្វខាំដែលជាសេវាកម្មអាទិភាពរបស់យើង ហើយក៏មានផ្តល់សេវាកម្មបង្ការមុនសត្វខាំផងដែរ»។



វិទ្យាស្ថានប៉ាស្ទ័រ បើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺឆ្លងនៅខេត្តបាត់ដំបង និងកំពង់ចាម។

«គោលដៅនៃការស្រាវជ្រាវដ៏សំខាន់មួយគឺដើម្បីលើកកម្ពស់ការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺឆ្លង បន្ទាប់ពីមានរបួសដោយសត្វខាំ។ យោងតាមការស្រាវជ្រាវដ៏ជំនួយរបស់ IPC, អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍សម្រាប់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងឱ្យបានឆាប់រហ័ស»។

វេជ្ជបណ្ឌិត Peng Yiksing ប្រធានមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបានថ្លែងថា៖ «អនុសាសន៍នេះគឺមានអត្ថប្រយោជន៍ណាស់ ការចាក់វ៉ាក់សាំងត្រូវបញ្ចប់ក្នុងរយៈពេលតែ ១ សប្តាហ៍ប៉ុណ្ណោះហើយបរិមាណវ៉ាក់សាំង

ដែលត្រូវប្រើគឺមានតិចសម្រាប់អ្នកជំងឺម្នាក់។ ការសិក្សាស្រាវជ្រាវដទៃទៀតក៏ត្រូវបានធ្វើឡើងផងដែរ»។

មជ្ឈមណ្ឌលបាននិយាយថា ការឆ្លងជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជាជាចម្បងទាក់ទងនឹងសត្វឆ្កែ។ ចំនួនសត្វឆ្កែជិត១០០០០ នៅក្នុងប្រទេសគឺជា ១ ក្បាលសមាមាត្រមនុស្ស ៣ ទៅ ៤ នាក់ដែលធ្វើឱ្យមានការចម្លងវីរុស។ កត្តាមួយទៀតគឺអត្រាមាននៃកម្មវិធីចាក់វ៉ាក់សាំងជំងឺឆ្លងសម្រាប់សត្វឆ្កែ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបន្ថែមទៀត RPC បានធ្វើការអភិវឌ្ឍជាច្រើនរួមមានការបើកមជ្ឈមណ្ឌល

ព្យាបាលជំងឺឆ្លងចំនួន ២ បន្ថែមទៀតគឺនៅក្នុងខេត្តបាត់ដំបងកាលពីខែកក្កដា ឆ្នាំ ២០១៨ និងនៅខេត្តកំពង់ចាមកាលពីខែកក្កដាឆ្នាំមុន ដើម្បីបង្កើនលទ្ធភាពទទួលបានការព្យាបាលនៅទូទាំងប្រទេសកម្ពុជា។ សមាជិកភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុវត្តនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្លងចំនួន ៣ នៅកម្ពុជា។

«ក្នុងឆ្នាំ ២០១៩ ប្រជាជនចំនួន ១៥ ០៧០ នាក់បានទទួលការចាក់វ៉ាក់សាំងជំងឺឆ្លង (PEP) នៅមជ្ឈមណ្ឌលបង្ការជំងឺឆ្លងនៅខេត្តបាត់ដំបង ហើយមនុស្ស ១១ ១២៣ នាក់ផ្សេងទៀតទទួលបានការចាក់វ៉ាក់សាំងនៅមណ្ឌលខេត្តកំពង់ចាម»។

លោក Yiksing ថ្លែងថា៖ «ទិន្នន័យបានបង្ហាញថា សេវាកម្មនេះអាចទទួលបានកាន់តែងាយស្រួលដោយសារមានមនុស្សកាន់តែច្រើនអាចទទួលបានសេវានេះ ហើយមជ្ឈមណ្ឌលបង្ការជំងឺឆ្លងកំពង់ចាមបានបង្ហាញថាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជនក្នុងតំបន់។

RPC បាននិយាយថា ក្នុងករណីមានឆ្លងរាលដាលសម្ងាត់ឱ្យបានត្រឹមត្រូវក្នុងរយៈពេល ១០ ទៅ ១៥ នាទីដោយប្រើទឹក និងសាប៊ូ និងថ្នាំសម្លាប់មេរោគ។ ការប្រើប្រាស់ឱសថ-

បុរាណគួរតែត្រូវបៀសវាង។

ដើម្បីកាត់បន្ថយការស្លាប់ដោយជំងឺឆ្លងលោក Yiksing ថ្លែងថា វិទ្យាស្ថានប៉ាស្ទ័របានដាក់ចេញនូវផែនការសកម្មភាពរយៈពេល ៥ ឆ្នាំសម្រាប់ឆ្នាំ ២០១៨-២៣ ដោយមានការសហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ។

អង្គការសុខភាពពិភពលោក អង្គការសុខភាពសត្វ (OIE) អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធសកលសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងបានដាក់គោលដៅលុបបំបាត់ការស្លាប់ដោយជំងឺឆ្លងនៅត្រឹមឆ្នាំ ២០៣០ ហើយវិទ្យាស្ថានប៉ាស្ទ័រនៅតែជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។

លោក Yiksing បន្តថា៖ «ប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាផ្នែកមួយនៃសហគមន៍អាស៊ាន និងជាផ្នែកមួយនៃវិធីសាស្ត្រសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងឆ្លោះទៅរកគោលដៅលុបបំបាត់ការស្លាប់ដោយជំងឺឆ្លងត្រឹមឆ្នាំ ២០៣០។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តចូលរួមក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីឆ្ពោះទៅរកការសម្រេចបានគោលដៅនេះ»។ ■



SGMC នាំយកសេវាកម្មវេជ្ជសាស្ត្រស្តង់ដាសិង្ហបុរីមកកម្ពុជា

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) នៅកម្ពុជាបំពាក់ដោយសម្ភារនិងបរិក្ខារទំនើបៗនិងវេជ្ជបណ្ឌិតពេទ្យពេញដោយជំនាញវិជ្ជាជីវៈដើម្បីផ្តល់សេវាកម្មព្យាបាលស្តង់ដាសិង្ហបុរីសម្រាប់អ្នកជំងឺនៅកម្ពុជា។

មជ្ឈមណ្ឌល SGMC បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ២០១៩ មានផ្តល់សេវាកម្មថែទាំបឋម និងមធ្យម ផ្តោតលើការព្យាបាលគ្រប់ជ្រុងជ្រោយដែលជាផ្នែកមួយនៃមណ្ឌលថែទាំសុខភាពឯកជនដំបូងគេរបស់កម្ពុជា ដែលបានសហការជាមួយមន្ទីរពេទ្យកាត់ FeM Surgery- Mount Elizabeth Hospital ជាក្រុមរ័កាត់ដែលឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី។

SGMC ផ្តល់នូវសេវាកម្មថែទាំវេជ្ជសាស្ត្រ និងសុខភាពទូលំទូលាយរួមមានផ្នែកថែទាំគ្រួសារ និងការពិនិត្យជំងឺទូទៅ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យសុខភាពស្ត្រី ជំងឺទូទៅ និងការព្យាបាលដោយប្រើជាតិទឹក IV ។

អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌល SGMC លោកស្រី Pae Yi Lin មានប្រសាសន៍ថា៖ «គោលបំណងរបស់យើងដំបូងគេ គឺផ្តល់ការយកចិត្ត-



មជ្ឈមណ្ឌល SGMC ផ្តល់សេវាកម្មព្យាបាលវេជ្ជសាស្ត្រស្តង់ដាសិង្ហបុរី។

ទុកដាក់ផ្នែកវេជ្ជសាស្ត្រឱ្យល្អបំផុតស្របតាមជំនាញនិងការចង់បានរបស់អ្នកឯកទេសសិង្ហបុរីនិងកម្ពុជា និងនាំយកដំណើរវេជ្ជសាស្ត្រសិង្ហបុរីពេញលេញមកដល់ប្រជាជនកម្ពុជា»។

ដោយមានការគាំទ្រពីឧបករណ៍លំដាប់ពិភពលោក ជាមួយការណែនាំពីអ្នកឯកទេសខាងវេជ្ជសាស្ត្រទាំងផ្នែកវិទ្យាសកម្មនិងផ្នែករ័កាត់ SGMC ធានានូវស្តង់ដាវេជ្ជសាស្ត្រសិង្ហបុរីយ៉ាងមានប្រសិទ្ធភាពគ្រប់ពេលវេលា។

នាយកដ្ឋានវិទ្យាសកម្មមាន៥

ផ្នែក (ផ្នែកស្ព័ន្ធកម្រិត X-ray ផ្នែកធ្វើរោគវិនិច្ឆ័យឆ្អឹង ផ្នែកត្រចៀកនិងសុដន់ ដែលជួយទ្រទ្រង់ដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យសម្រាប់គ្រប់ស្ថានភាពជំងឺ។

លោកស្រី Yi Lin ថ្លែងថា៖ «រូបភាពទាំងអស់ត្រូវបានបកស្រាយដោយអ្នកវិទ្យាសាស្ត្រវិទ្យាសកម្មសិង្ហបុរីដើម្បីធានានូវភាពត្រឹមត្រូវ បានផ្តល់ទៅឱ្យគ្រូពេទ្យដែលជួយព្យាបាលអ្នកជំងឺ។ មជ្ឈមណ្ឌលនេះបានកំណត់ទិសដៅសម្រាប់អតិថិជនដែលធ្វើដំណើរទៅ

ប្រទេសសិង្ហបុរី និងប្រទេសថៃ ដើម្បីទទួលបានការព្យាបាលនិងប្រជាជនកម្ពុជាដែលស្វែងរកការពិនិត្យសុខភាព។

លោកស្រី បន្តថា៖ «ប្រជាជនដែលធ្វើដំណើរទៅប្រទេសសិង្ហបុរីឬថៃសម្រាប់សេវាវេជ្ជសាស្ត្រគឺជាគោលដៅរបស់យើង។ ការទទួលបានស្តង់ដារវេជ្ជសាស្ត្រនៅក្នុងប្រទេសកំណើតរបស់ខ្លួននឹងផ្តល់នូវភាពងាយស្រួលជាច្រើនទាក់ទងនឹងពេលវេលានិងការចំណាយ ជាពិសេសសម្រាប់ប្រជាជនដែលចង់សន្សំពេលវេលា។ មជ្ឈមណ្ឌល SGMC បាននាំយកស្តង់ដាវេជ្ជសាស្ត្រសិង្ហបុរីមកដល់ជិតផ្ទះពួកគេ»។

លោកស្រី Yi Lin បានបញ្ជាក់ថា៖ «ការពិនិត្យសុខភាពបានក្លាយជាការយកចិត្តទុកដាក់ដ៏ល្អក្នុងចំណោមប្រជាជនកម្ពុជា នៅពេលពួកគេមើលឃើញពីសារៈសំខាន់នៃការបង្ការជំងឺ។ ដោយសារតែមានការរីកចម្រើនចំពោះការធ្វើដំណើរ ដោយសារជំងឺកូវីដ១៩ ប្រជាជនកម្ពុជា ជាច្រើនដែលធ្លាប់ធ្វើដំណើរទៅប្រទេសសិង្ហបុរីឬថៃដើម្បីពិនិត្យសុខភាព និងព្យាបាលកំពុងសម្លឹងមើលអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលអាចជឿទុកចិត្តបាននៅក្នុង

ប្រទេសកម្ពុជាដើម្បីជួយពួកគេក្នុងការផ្តល់សេវាសុខភាព»។

ក្រៅពីផ្តល់សេវាវេជ្ជសាស្ត្រដែលអាចជឿទុកចិត្តបាន SGMC ក៏ខិតខំប្រឹងប្រែងដើម្បីធានាថា បុគ្គលិកទាំងអស់ត្រូវបានទទួលនូវការបណ្តុះបណ្តាលយ៉ាងល្អ ដោយអ្នកឯកទេសនិងអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន ជាពិសេសគឺដើម្បីពង្រឹងជំនាញ និងចំណេះដឹង។

លោកស្រី Yi Lin បានមានប្រសាសន៍ថា៖ «ការជួលបុគ្គលិកគឺជាដំណើរការដ៏វែងឆ្ងាយ និងចំណាយច្រើនដូច្នេះការជួលបុគ្គលិកដែលត្រូវនឹងជំនាញគឺសំខាន់ណាស់។ បុគ្គលិកដែលមានទេពកោសល្យហើយសំខាន់បំផុតនិងមានសុខភាពល្អគឺជាអ្នកដែលមានផលិតភាពខ្ពស់»។

លោកស្រី Yi Lin បានថ្លែងបន្តទៀតថា៖ «ជាពិសេសនៅក្នុងប្រទេសកម្ពុជាជាប្រទេសដែលសេដ្ឋកិច្ចកំពុងតែរីកចម្រើន ហើយបាននឹងកំពុងទាក់ទាញអ្នកដែលមានទេពកោសល្យខ្ពស់ ដូច្នេះប្រទេសកម្ពុជានឹងកាន់តែរីកចម្រើន ខណៈប្រជាជនគឺជាធនធានដ៏សំខាន់បំផុតនៅក្នុងប្រទេសនីមួយៗ» ។ ■



ទិវាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ពិភពលោក

ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលអត្រាកើតឡើងខ្ពស់បំផុតក្នុងចំណោមជំងឺមហារីកផ្សេងៗទៀត ដែលកើតចំពោះស្ត្រីទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា ជំងឺមហារីកសុដន់ដែលកើតឡើងនៅស្ត្រី បានកើតឡើងដល់ ១៩% ក្លាយជាមហារីកដែលកើតឡើងញឹកញាប់បំផុតលើស្ត្រីកម្ពុជា។ ការរៀបចំផែនការថែទាំសុខភាព គឺពិតជាមានសារៈសំខាន់ចំពោះស្ត្រីគ្រប់រូប។

ធ្វើការពិនិត្យរកជំងឺមហារីកសុដន់ នៅស្ថិតិប្រាម មេឌីខល សេនធីរ (អេស ជី អិម ស៊ី)៖

- អេកូសាស្ត្រសុដន់ តម្លៃ ១០០ ដុល្លារ (រួមបញ្ចូលថ្លៃប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត)
- មេកូសាស្ត្រសុដន់ និង ថតសុដន់ (MAMMOGRAM) តម្លៃ ១២០ ដុល្លារ (រួមបញ្ចូលថ្លៃប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត)



SINGAPORE
MEDICAL CENTER



DR. SOVANNARA THAY
SGMC- WOMEN'S
HEALTH SPECIALIST

DR. SU-LIN TAN
SGMC- SENIOR
PHYSICIAN

Singapore Medical Center (Cambodia)
The Bridge Mall, Unit #5, Level 3A, Village No 14, National Assembly Street,
Sangkat Tonle Basac, Khan Chamkarmorn, Phnom Penh, Cambodia

+855 23 993 888 | 089 999 622
info@sgmc.com.kh | sgmmcambodia
SingaporeMedicalCenter | 089 999 622



និស្សិតវេជ្ជសាស្ត្រនៅ ៤ ចូលរួមលើកកម្ពស់វិស័យវេជ្ជសាស្ត្រ

សាកលវិទ្យាល័យអន្តរជាតិ (IU) គឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខមួយនៅកម្ពុជា ដែលបានផលិតនិស្សិតវេជ្ជសាស្ត្រជាច្រើនសម្រាប់វិស័យសុខាភិបាល។ សាកលវិទ្យាល័យ IU បានជួយកម្ពុជាឱ្យពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យវេជ្ជសាស្ត្រ តាមរយៈការបណ្តុះបណ្តាលនិងផលិតនិស្សិតពេទ្យយ៉ាងច្រើនដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនដែលកំពុងកើនឡើងចំពោះសេវាវេជ្ជសាស្ត្រប្រកបដោយគុណភាព។

ជាមធ្យមនិស្សិតពេទ្យប្រមាណ ៣០០នាក់បានបញ្ចប់ការសិក្សាជា

រៀងរាល់ឆ្នាំនៅក្នុងជំនាញវេជ្ជសាស្ត្រផ្សេងៗពីសាកលវិទ្យាល័យឯកជនឈានមុខគេមួយនេះ។ យើងអាចនិយាយបានថាសាកលវិទ្យាល័យ IU គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេនៅក្នុងវិស័យវេជ្ជសាស្ត្រ។

សាស្ត្រាចារ្យបណ្ឌិត សាហូ អូហ្សាណូ សាកលវិទ្យាធិការសាកលវិទ្យាល័យ IU បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ « IU បានបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាលជាច្រើនកម្រិត គឺកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតថ្នាក់បណ្ឌិត ជាដើម»។



លោកសាស្ត្រាចារ្យបណ្ឌិត សាហូ អូហ្សាណូ (រូបស្តាំ) សាកលវិទ្យាធិការ IU។

ស្ត្រី ផ្នែកធាតុកុមារ ផ្នែកបេះដូង ផ្នែកប្រមូលឈាម ផ្នែកជំងឺផ្លូវចិត្ត ផ្នែកស្បែក និងឯកទេសផ្នែកតម្រងនោមជាដើម។

លោកសាស្ត្រាចារ្យបណ្ឌិតថា៖ «ដូច្នេះប្រទេសកម្ពុជាយើងត្រូវការបណ្តុះបណ្តាលជំនាញឯកទេសឲ្យបានច្រើនដើម្បីឲ្យអ្នកមានឯកទេសពួកគាត់មានឱកាសទៅជួយប្រជាជនរបស់យើងនៅមូលដ្ឋាន នៅតាមស្រុក តាមខេត្តដែលយើងនៅខ្វះខាតវេជ្ជបណ្ឌិតឯកទេសច្រើន»។

មុនចូលសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ និស្សិតត្រូវឆ្លងកាត់ការប្រឡងចូលថ្នាក់ជាតិ តាមចំនួនដែលគណៈកម្មការថ្នាក់ជាតិកំណត់ឲ្យសាកលវិទ្យាល័យនីមួយៗ។



សាកលវិទ្យាល័យអន្តរជាតិនៅក្នុងខណ្ឌសែនសុខ។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២មក គឺមាននិស្សិតប្រមាណ ៥ ០០០នាក់បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យ IU។ នៅសាកលវិទ្យាល័យអន្តរជាតិ និស្សិតមានឱកាសសិក្សាមុខជំនាញឯកទេសផ្សេងៗដូចជាជំនាញវេជ្ជបណ្ឌិត-ទូទៅ ពេទ្យពេញ ឱសថការី ជួប គ្រូពេទ្យកុមារ គិលានុប-

ដ្ឋាយិកា និងវិទ្យាសាស្ត្រ ជាដើម។

«សាកលវិទ្យាល័យ IU បានយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើកម្មវិធីសិក្សាគោរពតាមស្តង់ដាររបស់ក្រសួង និងថែមទាំងបានប្រមូលផ្តុំនូវវត្តមានសាស្ត្រាចារ្យល្បីៗ មានបទពិសោធហើយលើសពីនេះទៀតនោះ សាកលវិទ្យាល័យ IU មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ និងមានស្ថាប័នឧបសម្ព័ន្ធសម្រាប់និស្សិតធ្វើកម្មសិក្សា»។

«ធនធានមនុស្សគឺជាកត្តាសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយអត្រាមរណភាព និងលើកកម្ពស់សេវាបង្ការរោគជាដើម

ដែលត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសវេជ្ជបណ្ឌិតឯកទេស»។

សាស្ត្រាចារ្យ អូហ្សាណូ បន្ថែមថា៖ «ប្រទេសយើងនៅមានតម្រូវការធនធានច្រើនបន្ថែមទៀតក្នុងវិស័យសុខាភិបាល ហើយជាពិសេសថ្នាក់ឯកទេស ដោយយើងនៅមានការខ្វះខាតច្រើន ដោយយើងមិនទាន់មានវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញនៅឡើយទេ»។

យោងតាមលោកសាស្ត្រាចារ្យ អូហ្សាណូ ប្រទេសកម្ពុជាត្រូវការវេជ្ជបណ្ឌិតឯកទេសបន្ថែមទៀតដូចជាវេជ្ជបណ្ឌិតឯកទេសផ្នែកកាត់ ផ្នែកសម្ភព ធាតុ

សាកលវិទ្យាល័យអន្តរជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនតែមួយគត់ដែលជាសមាជិកបណ្តាញសាកលវិទ្យាល័យពេទ្យអាស៊ាន ដែលនិស្សិតរបស់ IU អាចចុះទៅធ្វើកម្មសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាពេទ្យដែលជាសមាជិកអាស៊ាន។ សាកលវិទ្យាល័យអន្តរជាតិ IU មានសាស្ត្រាចារ្យមហាបរិញ្ញាចំនួន២២រូប សាស្ត្រាចារ្យរង១០រូប និងមានសាស្ត្រាចារ្យជំនួយជាង៧០រូបទៀត។ ■

Services and Public Health Care Activities

MEDICAL BIOLOGY LABORATORY

Our Medical Biology Laboratory offers a platform for comprehensive medical and biological analyses to the public.

A panel of over 150 tests and continuous development of new biomarkers are provided to all health professionals working with our laboratory (including public and private hospitals, clinics, and nongovernmental organizations) and walk-in patients. We are committed to:

- Reliability and accuracy
- Confidentiality
- Traceability
- Client Satisfaction
- Free Counselling

Our Medical Laboratory has become the first Cambodian laboratory to obtain accreditation in accordance with the recognized international standard ISO 15189 by COFRAC in 2018.

Accreditation N°8-4170
Scope available on www.cofrac.fr

VACCINE CENTER

The Vaccine Center at IPC provides vaccines corresponding to the National Immunization Program and other optional vaccines service to the public at international standard six days per week. The vaccines are all of international quality, handled in a cold chain and subject to quality control according to international standards.

RABIES PREVENTION CENTERS

Rabies virus is circulating intensively in Cambodia. Since its creation in 1995, the Rabies Prevention Centers at IPC have provided rabies prevention after a potentially infectious bite to over 500,000 people in Cambodia.

Pre- and Post-exposure rabies prophylaxis (included immunoglobulins) are available at IPC six days per week.

In compliance with our commitment to Public Health we are providing post exposure treatment to all NSSF cardholder. In cooperation with Provincial Health Department Rabies Prevention Centers has been opened in both Battambang and Kampong Cham Provincial Referral Hospitals.

Phnom Penh: 012 812 03
Battambang: 017 222 972
Kampong Cham: 017 444 014

Institut Pasteur du Cambodge, 5 Blvd Monivong, Phnom Penh ✉ accueil@pasteur-kh.org - ☎ 012 812 003 / www.pasteur-kh.org



មន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជាជួយលើកកម្ពស់សុវត្ថិភាពចំណីអាហារ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៥៣ គឺជាវិទ្យាស្ថានស្រាវជ្រាវ និងសុខភាពសាធារណៈចំណាស់ជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វិស័យសំខាន់មួយដែលវិទ្យាស្ថានប្រតិបត្តិការគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពបរិស្ថាននៅកម្ពុជា ដោយមានមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ។



មន្ទីរពិសោធន៍កម្មវិធីកម្មកំប៉ុងទៅលើសុវត្ថិភាពបរិស្ថានផងដែរ។

ប្រធានមន្ទីរពិសោធន៍ លោកស្រី បណ្ឌិតណារីន បានថ្លែងថា៖ «យើងមានបេសកកម្មជួយដល់ប្រតិបត្តិករចំណីអាហារទាំងអស់ នៅក្នុងការត្រួតពិនិត្យ និងការការពារជំងឺដែលបណ្តាលមកពីចំណីអាហារ ពីកសិដ្ឋានទៅដល់អ្នកបរិភោគ និងដើម្បីផ្តល់នូវអាហារដែលមានគុណភាពនិងសុវត្ថិភាព គ្មានការកខ្វក់ គ្មានបាក់តេរីបង្កគ្រោះថ្នាក់ គ្មានប៉ារ៉ាស៊ីត មេរោគជាតិពុល និងសារធាតុគីមី»។

«មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដើម្បីលើកកម្ពស់សុខភាពសាធារណៈទាក់ទងនឹងសុវត្ថិភាពចំណីអាហារ។ វាសំខាន់ណាស់ជាពិសេសសម្រាប់ប្រជាជនកម្ពុជាពីព្រោះកម្រិតអនាម័យនៅ

កម្ពុជានៅមានកម្រិតនៅឡើយ ហើយវាជាបញ្ហាមួយទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស»។

«មន្ទីរពិសោធន៍បានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនេះ ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីអនាម័យផ្ទាល់ខ្លួន និងសុវត្ថិភាពចំណីអាហារដល់អ្នកចម្អិនម្ហូបអាហារ សណ្ឋាគារ និងអ្នកផ្គត់ផ្គង់ម្ហូបអាហារ។ លើសពីនេះទៀត លទ្ធផលនៃការធ្វើតេស្តចំណីអាហារចេញពីមន្ទីរពិសោធន៍របស់យើងគឺជាការជូនដំណឹងដល់អ្នកផលិតចំណីអាហារឱ្យពួកគេចាត់វិធានការទាន់ពេលវេលា ក្នុងគោលបំណងការពារ ការឆ្លងជំងឺពីចំណីអាហារកុំឱ្យប៉ះពាល់ដល់អតិ-

ថិជនរបស់ខ្លួន»។

មន្ទីរពិសោធន៍មានធ្វើតេស្តដូចជា តេស្តមីក្រូជីវសាស្ត្រសម្រាប់ផលិតផលចំណីអាហារ ការធ្វើតេស្តមីក្រូជីវសាស្ត្រ និងសារធាតុគីមីសម្រាប់ប្រភេទទឹកផ្សេងៗ និងធ្វើតេស្តមីក្រូជីវសាស្ត្រដែលមានឆ្លងនៅក្នុងខ្យល់ និងផ្ទៃនៃកន្លែងធ្វើការងារ។

ក្រៅពីការធ្វើតេស្ត ក៏មានការផ្តល់សេវាកម្មសវនកម្មការបណ្តុះបណ្តាល និងពិគ្រោះយោបល់ អំពីអនាម័យចំណីអាហារ នៅក្នុងចង្វាក់ផលិតកម្មផងដែរ។

លោកស្រីបណ្ឌិតណារីន បានលើកឡើងថា៖ «សម្រាប់ការបណ្តុះបណ្តាលយើងផ្តល់ការបណ្តុះបណ្តាលភាគច្រើន

លើអនាម័យផ្ទាល់ខ្លួន និងសុវត្ថិភាពចំណីអាហារ។ ទោះយ៉ាងណាយើងសម្របតាមតម្រូវការរបស់អតិថិជន ថាតើពួកគេមកពីផ្នែកផ្គត់ផ្គង់ចំណីអាហារ សណ្ឋាគារ ឬកសិកម្ម»។

ហើយវាមិនត្រឹមតែសម្រាប់សុវត្ថិភាពចំណីអាហារ ដែលមន្ទីរពិសោធន៍កំពុងការពារប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពបរិស្ថានផងដែរ។

«ទាក់ទងនឹងសុវត្ថិភាពបរិស្ថាន មន្ទីរពិសោធន៍របស់យើង ចូលរួមយ៉ាងសកម្មលើការវិភាគទឹកដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់អំពីសុវត្ថិភាពទឹក និងការចម្លងនូវសារធាតុមិនល្អ ជាពិសេសជាមួយលោហៈធ្ងន់ៗ។ ទាក់ទងនឹងអ្នកផលិតចំណីអាហារ មន្ទីរពិសោធន៍របស់យើងជួយក្នុងការគ្រប់គ្រងបរិយាកាសការងាររបស់ពួកគេដោយផ្តល់សេវាកម្មដូចជាការធ្វើតេស្តមីក្រូជីវសាស្ត្រដែលមានឆ្លងនៅក្នុងខ្យល់ និងផ្ទៃនៃកន្លែងធ្វើការងារ»។

ឱសថបណ្ឌិតដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកជីវវិទ្យាពីប្រទេសបារាំងរូបនេះបន្តថា៖ «ដើម្បីធានានូវភាពត្រឹមត្រូវនៃលទ្ធផល

មន្ទីរពិសោធន៍របស់យើងបានអនុវត្តតាមនីតិវិធីស្តង់ដារអន្តរជាតិសម្រាប់ការវិភាគចំណីអាហារ និងទឹក ហើយយើងកំពុងស្ថិតក្នុងដំណើរការដើម្បីទទួលបានវិញ្ញាបនបត្រ ISO17025 ដែលជាបទដ្ឋានអន្តរជាតិបញ្ជាក់ពីសមត្ថភាពនៃការវិភាគរបស់មន្ទីរពិសោធន៍»។

ជាមួយនឹងតួនាទីដ៏សំខាន់ ដើម្បីរក្សាស្តង់ដារសុវត្ថិភាពខ្ពស់ លោកស្រី/បណ្ឌិតណារីនបានថ្លែងថា លោកស្រី/បណ្ឌិតពិតរីករាយណាស់ ដែលបានជួយការពារប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ «ខ្ញុំមានមោទនភាពដែលបានធ្វើការនៅមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពីព្រោះខ្ញុំធ្វើការនៅក្នុងមន្ទីរពិសោធន៍ដែលមានស្តង់ដារខ្ពស់ និងដែលស្ថិតក្នុងដំណើរការដើម្បីទទួលបានវិញ្ញាបនបត្រ ISO17025»។

លោកស្រីបណ្ឌិត ណារីន ក៏បានមានប្រសាសន៍ថា៖ «ខ្ញុំក៏មានមោទនភាពផងដែរ ដែលបានចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់សុខភាពសាធារណៈប្រជាជនរបស់ខ្ញុំ ហើយជាពិសេសគឺទាក់ទងនឹងសុវត្ថិភាពចំណីអាហារ»។ ■



Laboratory of Environment and Food Safety

We are committed to assist all food and water operators to detect, control and prevent food/water-borne pathogens from “farm to table” to provide quality and healthy food/water.

Precursor in its field, since 1995, our laboratory (LEFS) is pioneering to improve food/water safety and environment security in Cambodia. Our Quality Management System is an integral part of our commitment to provide reliable services you can trust for all aspects of laboratory operations

Agribusiness Food, Water & Catering Industries Individual Clients

We also offer Auditing, Training and Consulting Services
In compliance with the highest international quality standards:

- Check of hygiene conditions, control of products batches
- Implementation of the Quality Assurance Systems
- Elaboration, implementation and documentation of HACCP concepts
- Audits of catering, supermarkets and food/water industries by qualified experts
- Training of your managers and your staff on Good Hygienic Practices (GHP)

We are available for questions or quotations ✉ lma@pasteur-kh.org - ☎ 011 777 195 / www.pasteur-kh.org



មន្ទីរពេទ្យសង់ត្រាល់ផ្តល់ការថែទាំសុខភាពមានតម្លៃសមរម្យនៅកម្ពុជា

ប្រជាជនកម្ពុជាមួយចំនួនដែលបានចំណាយថវិកាធ្វើដំណើរទៅក្រៅប្រទេសដើម្បីស្វែងរកសេវាព្យាបាលផ្នែកវេជ្ជសាស្ត្រ និងត្រូវបានកាត់បន្ថយនាពេលខាងមុខ។

មន្ទីរពេទ្យសង់ត្រាល់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ បានក្លាយជាផ្នែកមួយនៃស្ថាប័នសុខាភិបាលក្នុងការផ្តល់ជូននូវសេវាថែទាំសុខភាពតាមស្តង់ដារអន្តរជាតិទំនើបសម្រាប់អ្នកដែលស្វែងរកសេវាព្យាបាលវេជ្ជសាស្ត្រ។

មន្ទីរពេទ្យសង់ត្រាល់គឺជាស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកឈានមុខគេមួយក្នុងប្រទេសដែលផ្តល់នូវការព្យាបាលទូទៅ និងឯកទេសផ្សេងៗដូចជាពិនិត្យសុខភាព ពិគ្រោះជំងឺទូទៅ ពិគ្រោះ និងវះកាត់ជំងឺបេះដូង និងសរសៃឈាម ប្រព័ន្ធប្រសាទ ថ្លើម ក្រពះ ពោះវៀន លាងឈាម តម្រងនោម សម្ភពនិងធាតុស្រ្តី កុមារ វះកាត់ និងសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ជាដើម។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនសុផាតិ នាយករងនិងនាយកផ្នែកវះកាត់បេះដូងនិងសរសៃឈាម នៃមន្ទីរពេទ្យសង់ត្រាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប៉ុន្មានឆ្នាំមកនេះ មន្ទីរពេទ្យទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាមន្ទីរពេទ្យឯកជនទំនើបក្នុងប្រទេសកម្ពុជាដែលមានអ្នកឯកទេសវេជ្ជ-



សាស្ត្រាចារ្យ ម៉ម ប៊ុនសុផាតិ (កណ្តាល) និងថ្នាក់ដឹកនាំ មន្ទីរពេទ្យ សង់ត្រាល់។ ហ៊ុន រង្ស៊ី

សាស្ត្រប្រកបដោយសមត្ថភាពខ្ពស់ និងក្រមសីលធម៌ល្អ ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រជូនអ្នកជំងឺ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនសុផាតិ បាននិយាយថា៖ «កាលពីមុនអ្នកឯកទេសផ្នែកវះកាត់បេះដូងសរសៃឈាម និងផ្នែកប្រព័ន្ធប្រសាទនៅកម្ពុជាមានចំនួនតិចតួចណាស់។ ទោះយ៉ាងណា សព្វថ្ងៃនេះអ្នកឯកទេសផ្នែកនេះមានការកើនឡើងទាំងជាជនជាតិកម្ពុជានិងបរទេស។ កត្តាទាំងអស់នេះរួមជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ អាចឱ្យស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដូចជាមន្ទីរពេទ្យសង់ត្រាល់ អាចផ្តល់នូវការប្រឹក្សា ព្យាបាល និងវះកាត់ដោយវេជ្ជបណ្ឌិតឯកទេស។ ទាំងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និង

ការវិវត្តនៃវិស័យសុខាភិបាលរបស់ប្រទេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

មន្ទីរពេទ្យសង់ត្រាល់ បានបំពាក់ដោយម៉ាស៊ីនប្រកបដោយបច្ចេកវិទ្យាទំនើបៗ និងត្រូវបានស្រោចផ្លូវឆ្ពោះទៅរកស្តង់ដារខ្ពស់នៃការថែទាំសុខភាពប្រកបដោយតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

ដោយសារសេវាកម្មវេជ្ជសាស្ត្រមានច្រើនឯកទេសប្រកបដោយស្តង់ដារខ្ពស់ និងតម្លៃសមរម្យ បានធ្វើឱ្យមន្ទីរពេទ្យសង់ត្រាល់ ក្លាយជាទីសំខាន់ និងមានការពេញចិត្តពីសំណាក់ដៃគូវេជ្ជសាស្ត្រនិងក្រុមហ៊ុនធានារ៉ាប់រងជាតិ និងអន្តរជាតិ។

អ្នកគ្រប់គ្រងមន្ទីរពេទ្យសង់ត្រាល់



អ្នកជំងឺកំពុងទទួលសេវាពិនិត្យសុខភាព នៅបន្ទប់ CT scan។

លោកស្រី អែមម៉ារី ដែល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីសហការជាដៃគូយូរអង្វែងជាមួយក្រុមហ៊ុនធានារ៉ាប់រងជាតិនិងអន្តរជាតិក្នុងការពិនិត្យសុខភាពអតិថិជន មន្ទីរពេទ្យក៏មានផ្តល់សេវាពិនិត្យសុខភាពជូនអតិថិជនទូទៅដែរ។

ក្រៅពីជាមន្ទីរដែលនាំមុខគេក្នុងការផ្តល់ជូននូវសេវាវេជ្ជសាស្ត្រដែលប្រកបដោយគុណភាពខ្ពស់ មន្ទីរពេទ្យសង់ត្រាល់ក៏បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជាការពិនិត្យសុខភាពតាមសហគមន៍ដោយឥតគិតថ្លៃ យុទ្ធនាការយល់ដឹងអំពីសុខភាព បង្កើនការជឿទុកចិត្តលើសមត្ថភាពស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកជាដើម។

ប្រធាននាយកផ្នែកប្រព័ន្ធប្រសាទ លោកសាស្ត្រាចារ្យ Francois Xavier Roux ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យកាល់ម៉ែត និងចូលរួមការងារនៅមន្ទីរពេទ្យសង់ត្រាល់តាំងពីឆ្នាំ២០១៣ បានមានប្រសាសន៍ថា៖ ទោះបីការវះកាត់មានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែក្រុមគ្រូពេទ្យរបស់យើង ៧នាក់ប្រកបដោយជំនាញនិងបទពិសោធន៍ផ្នែកប្រព័ន្ធប្រសាទ រួមទាំងឧបករណ៍ទំនើបរួមបញ្ចូលគ្នា បានធ្វើអោយការវះកាត់របស់យើងទទួលបានជោគជ័យស្របតាមស្តង់ដារអន្តរជាតិក្នុងដំណើរការវះកាត់ជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យសង់ត្រាល់។ ■

មន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ឈានមុខគេលើផ្នែកធ្វើរោគវិនិច្ឆ័យ

ក្នុងចំណោមផ្នែកវិភាគ និងស្រាវជ្រាវជាច្រើននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកដល់ការធ្វើរោគវិនិច្ឆ័យ ការស្រាវជ្រាវ និងការការពារជំងឺឆ្លង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ Laboratoire de Biologie Medicale (LBM) ឬ Medical Laboratory គឺជាមន្ទីរពិសោធន៍មួយស្ថិតនៅជួរមុខនៃផ្នែកវេជ្ជសាស្ត្រចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥។

ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្ត្រ លោកឱសថបណ្ឌិត Gauthier Delvallezមានប្រសាសន៍ថា៖ «បេសកកម្មដ៏សំខាន់របស់មន្ទីរពិសោធន៍ LBM គឺការចូលរួមចំណែកក្នុងការព្យាបាល និងថែទាំអ្នកជំងឺ និងលើកកម្ពស់សុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកាត់- បំណងសំខាន់ គឺដើម្បីបំពេញតាមការរំពឹងទុក និងការពេញចិត្តរបស់សាធារណជន»។

វាគឺជាមន្ទីរពិសោធន៍ដំបូងគេនៅកម្ពុជា ដែលបានអនុវត្តការធ្វើតេស្តនិងប្រើក្បាវកមេរោគអេដស៍ដោយ



មន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជារួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យវេជ្ជសាស្ត្រ។

ឥតគិតថ្លៃ ហើយបន្តផ្តល់នូវសន្តិភាពផ្លូវចិត្តតាមរយៈការពិគ្រោះយោបល់ធ្វើតេស្តរកមេរោគអេដស៍ និងប្រើក្បាវដោយឥតគិតថ្លៃ។

នៅក្នុងឆ្នាំ ២០១៨ មន្ទីរពិសោធន៍ LBM បានទទួលវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់គុណភាពអន្តរជាតិ ISO 15189 ហើយបានក្លាយជាមន្ទីរពិសោធន៍ដំបូងគេនៅកម្ពុជាដែលឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិសម្រាប់ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។

ហើយការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសាធារណៈអាច

ត្រូវបានមើលឃើញថា វាជាគោលដៅឈានមុខគេរបស់មន្ទីរពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជាជាពិសេសជំងឺអេដស៍។

កញ្ញា សុខ លាត ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់បណ្ឌិតទាក់ទងនឹងការសិក្សាហ្វេរេនទិក និងការវិវត្តភាពស្មុំនៃមេរោគបេងប្លែងថា៖ « ជំងឺអេដស៍នៅជាបញ្ហាសុខភាពចម្បងមួយនៅកម្ពុជា នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ៣ ម៉ឺនករណី ជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ដោយសម្រេចបានគោលដៅអតិរង្វាន់សហស្សវត្សឆ្នាំ ២០១៥ ករណីរបេងបានធ្លាក់ចុះ ៥០ ភាគរយ ពីតួលេខ

ឆ្នាំ ១៩៩០។ ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺរបេង និងកំពុងធ្វើការដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺរបេងក៏ដូចជាគោលដៅអតិរង្វាន់ប្រកបដោយចីរភាព (SDG) ត្រឹមឆ្នាំ ២០៣០ ក្នុងគោលបំណងកាត់បន្ថយអត្រាជំងឺរបេងឱ្យបាន ៨០ ភាគរយ និងអត្រាមរណភាពឱ្យបាន ៩០ ភាគរយ»។

មន្ទីរពិសោធន៍បានបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព ដើម្បីធានាបាននូវស្តង់ដារគុណភាពដែលត្រូវការនៅមុនពេលវិភាគ (ការប្រមូលសំណាក និងការដឹកជញ្ជូន) ការវិភាគ (ការធ្វើតេស្ត) និងក្រោយការវិភាគ (ការបញ្ជូនលទ្ធផល និងការបកស្រាយ) ព្រមទាំងអនុវត្តការធ្វើឱ្យប្រសើរឡើងជាបន្ត ដើម្បីបន្តការធានាគុណភាពនៃលទ្ធផល។

មន្ទីរពិសោធន៍វេជ្ជសាស្ត្រ LBM មានតេស្ត ជាង ១៥០ ប្រភេទផ្សេងៗគ្នា ដោយធ្វើការជាមួយមន្ទីរពេទ្យជាច្រើន និងគ្លីនិកឯកជននៅទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដែលបញ្ជូនសំណាកពី

អ្នកជំងឺរបស់ពួកគេ។

ជាមួយក្រុមការងារដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ចំនួន ៣៥ នាក់ រួមទាំងគីលានុបដ្ឋាយិកា អ្នកបច្ចេកទេស វិស្វករ ប្រធានផ្នែកគុណភាព វេជ្ជបណ្ឌិត និងឱសថបណ្ឌិត មន្ទីរពិសោធន៍ត្រូវបានបែងចែកជា ៤ ផ្នែកផ្សេងគ្នា ដូចជា មន្ទីរពិសោធន៍តេស្តឈាម មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ មន្ទីរពិសោធន៍រោគវិនិច្ឆ័យ និង ផ្នែកជីវសាស្ត្រម៉ូលេគុល។

លោក Gauthier Delvallez ក៏បានបន្ថែមថា៖ «ខ្ញុំមានមោទនភាពចំពោះគុណភាពការងារ និងលទ្ធផលគួរឱ្យទុកចិត្តនៃការវិភាគដែលយើងផ្តល់ជូនអ្នកជំងឺរបស់យើង។ តាមរយៈការផ្តល់នូវលទ្ធផលមន្ទីរពិសោធន៍ដែលអាចជឿទុកចិត្តបាន វាជួយដល់គ្លីនិកឱ្យធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ហើយអ្នកជំងឺអាចទទួលបានការព្យាបាល និងថែទាំដ៏ជឿជាក់បានយ៉ាងមានប្រសិទ្ធភាព»។